

だい13か ぎよせんぎよぎょう1

## 第13課 漁船漁業1

### ក្បាលនេសាទ , ឧស្សាហកម្មនេសាទ 1

#### ■ 目標 ■

説明を聞いたあと、わからなかったことを質問できる。

បន្ទាប់ពីបានស្តាប់ការពន្យល់ហើយ អ្វីៗដែលមិនយល់ អាចសួរវិញបាន។

やり方を聞いたあと、復唱して理解を示すことができる。

អាចនិយាយឡើងវិញម្តងទៀត បន្ទាប់ពីបានស្តាប់ការពន្យល់ហើយ។

作業のやり方について確認できる。

អាចធ្វើការបញ្ជាក់អំពីរបៀបធ្វើបាន។

■ 会話 I ■

アリフさんは船上で網入れについての説明を聞いています。

鈴木 さかなの むれを みつけたら、あみいれが はじまる。  
魚の 群れを 見つけたら、網入れが 始まる。


あみには ちかづくなよ。  
網には 近づくなよ。

アリフ あのう… ちょっと わかりませんでした。  
あのう… ちょっと わかりませんでした。

あみは いつ いれますか。  
網は いつ 入れますか。

鈴木 さかなの むれを みつけたら。  
魚の 群れを 見つけたら。

そろそろ はじまるぞ。  
そろそろ 始まるぞ。



漁船漁業 I

កប៉ាល់នេសាទ , ឧស្សាហកម្មនេសាទ 1

■ 会話 I ■

លោកអារិហ្វកំពុងស្តាប់គេពន្យល់អំពីរបៀបបោះសំណាញ់ នៅលើកប៉ាល់។

Suzuki ពេលរកឃើញហ្នូងត្រី គេចាប់ផ្តើមបោះសំណាញ់ចូល។

កុំទៅជិតសំណាញ់។

Arif សូមទោស។ ខ្ញុំមិនយល់ទេ។

តើពេលណា ទើបត្រូវបោះសំណាញ់ចូល។

Suzuki ពេលរកឃើញហ្នូងត្រី។

នឹងចាប់ផ្តើមបន្តិចទៀត។

■ かいわ 会話 2 ■

アリフさんはこれから網揚げをします。

鈴木 あみあげを するぞ。  
網揚げを するぞ。

まずは あみを ひっぱれ。  
まずは 網を 引っ張れ。

アリフ ひっぱります。  
引っ張ります。

鈴木 おう、いいぞ。  
おう、いいぞ。

それから、こうやって あみを さばけ。  
それから、こうやって 網を 捌け。

アリフ こんな かんじて いいですか。  
こんな 感じて いいですか。

鈴木 ああ。  
ああ。



漁船漁業 I

កប៉ាល់នេសាទ , ឧស្សាហកម្មនេសាទ 1

■ 会話 2 ■

បន្ទាប់ពីនេះ លោកអាវិហ្វូនីងលើកសំណាញ់ឡើង។

Suzuki យើងនឹងលើកសំណាញ់ឡើងឥឡូវនេះ។

ដំបូង ត្រូវទាញសំណាញ់។

Arif ខ្ញុំទាញ។

Suzuki ហ្នឹងហើយ។ ចាប់ផ្តើម។

បន្ទាប់មក ត្រូវចាត់ចែងសំណាញ់បែបនេះ។

Arif ធ្វើអីចឹងត្រឹមត្រូវឬទេ?

Suzuki ហ្នឹងហើយ។

■<sup>かいわ</sup>会話3■

アリフさんは漁獲物の仕分けをしています。

鈴木 あじは この たんくに いれろ。  
アジは この タンクに 入れろ。

ほかのは かごに わける。  
ほかのは かごに 分ける。

アリフ はい。これは あじ…。  
はい。これは アジ…。

すみません。  
すみません。

これは この かごに いれたら いいですか。  
これは この かごに 入れたら いいですか。

鈴木 かますか。きいろじゃなくて、あお。  
カマスか。黄色じゃなくて、青。

アリフ あお。わかりました。  
青。わかりました。



漁船漁業 I

កប៉ាល់នេសាទ , ឧស្សាហកម្មនេសាទ 1

■ 会話3 ■

លោកអារិហ្វកំពុងបែងចែកត្រីដែលចាប់បាន។

Suzuki ត្រីស្បែកា ត្រូវដាក់នៅអាងនេះ។

ក្រៅពីនេះ ត្រូវបែងចែកដាក់ទៅក្នុងកន្ត្រក។

Arif បាទ! នេះគឺត្រីស្បែកា.....

សូមទោស។

ត្រីនេះ តើអាចដាក់ក្នុងកន្ត្រកនេះបានទេ?

Suzuki អូ! នេះគឺត្រីប្រាកាម៉ាស៊ី , មិនមែនដាក់ក្នុងកន្ត្រកលឿងទេ គឺកន្ត្រកខៀវ។

Arif កន្ត្រកខៀវ! បាទ!

■ ことば ■

	ことば	読み
1	魚	さかな
2	群れ	むれ
3	網入れ	あみいれ
4	近づく	ちかづく
5	網	あみ
6	網揚げ	あみあげ
7	引っ張る	ひっぱる
8	網を捌く	あみをさばく
9	アジ	あじ
10	タンク	たんく
11	かご	かご
12	分ける	わける
13	カマス	かます
14	黄色	きいろ
15	青	あお
16	出港 (する)	しゅっこう (する)
17	たも網	たもあみ
18	ロープ	ろーぷ
19	氷	こおり
20	サイズ	さいず
21	カニ	かに
22	海に戻す	うみにもどす
23		
24		
25		
26		
27		
28		
29		
30		



■ ことば ■

	意味 <small>いみ</small>
1	ត្រី
2	ហ្លួង
3	បោះសំណាញ់
4	ទៅជិត
5	សំណាញ់
6	អូសសំណាញ់ឡើង
7	ទាញ
8	ចាត់ចែងសំណាញ់
9	ត្រីស្បែក
10	អាង
11	កន្ត្រក
12	បែងចែក
13	ត្រីប្រាកាម៉ាស៊ី
14	ពណ៌លឿង
15	ពណ៌ខៀវ
16	ចេញពីដៃ
17	សំណាញ់សម្រាប់ដង
18	ខ្សែ, ខ្សែពួរ
19	ទឹកកក
20	ទំហំ
21	ក្តាម
22	ដាក់ចូលសមុទ្រវិញ
23	
24	
25	
26	
27	
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。  
指導員にチェックしてもらいましょう。

★ ぎもんし

あみは いつ 入れますか。

網は いつ 入れますか。

あしたは あさ なんじに しゅっこうしますか。

① 明日は 朝 何時に 出港しますか。

たもあみは どこに ありますか。

② たも網は どこに ありますか。

この さかなの なまえは なんですか。

③ この 魚の 名前は 何ですか。

④

⑤

★ ~たら いいですか

これは この かごに 入れたら いいですか。

これは この かごに 入れたら いいですか。

ロープは ここに まいたら いいですか。

① ロープは ここに 巻いたら いいですか。

たんに おりと みずを 入れたら いいですか。

② タンクに 氷と 水を 入れたら いいですか。

この サイズの かにには うみに もどしたら いいですか。

③ この サイズの カニは 海に 戻したら いいですか。

④

⑤

■ 応用練習 ■

នៅ(4)(5) សូមសរសេរល្បះដែលអ្នកប្រើ។  
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ぎもんし

តើពេលណា ទើបត្រូវបោះសំណាញ់ចូល។

- ① ថ្ងៃស្អែក ពេលព្រឹក តើចេញពីផែម៉ោងប៉ុន្មាន?
- ② តើសំណាញ់សម្រាប់ដង នៅឯណា?
- ③ តើត្រីនេះ ឈ្មោះអីដែរ?
- ④
- ⑤

★ ~たら いいですか

ត្រីនេះ តើអាចដាក់ក្នុងកន្ត្រកនេះបានទេ?

- ① រ៉ឺឌ្យនៅកន្លែងនេះបានឬទេ?
- ② ដាក់ទឹកកកនៅក្នុងអាងបានឬទេ?
- ③ ក្តាមទំហំប៉ុននេះ ដាក់ទៅសមុទ្រវិញជាការល្អមែនឬទេ?
- ④
- ⑤

## わたしの かいわ

モデル<sup>かいわ</sup>会話を<sup>さんこう</sup>参考にして、<sup>かいわ</sup>会話を<sup>か</sup>書きましょう。

<sup>しどういん</sup>指導員にチェックしてもらいましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។